



PPC Bank

របាយការណ៍ប្រចាំត្រីមាសទី១

(ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១)

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

ព័ត៌មានហិរញ្ញវត្ថុសង្ខេប

ស្ថានភាពហិរញ្ញវត្ថុ (លានរៀល)	ត្រីមាសទី១ ឆ្នាំ២០២១	ឆ្នាំ២០២០
ទ្រព្យសកម្មសរុប	៤,២៣៦,២៨៧	៤,១៧៩,២៨៦
ចំណូលសរុប	៣,៥៩៣,១៧៥	៣,៥៤៩,៧៣៣
មូលធនសរុប	៦៤៣,១១២	៦២៩,៥៥៣
លទ្ធផលហិរញ្ញវត្ថុ (លានរៀល)	ត្រីមាសទី១ ឆ្នាំ២០២១	ត្រីមាសទី១ ឆ្នាំ២០២០
ចំណូលសរុប	៧៦,៩០៨	៦៨,៩៨៤
ចំណេញ(ខាត)មុនបង់ពន្ធ	១៧,១៥៥	២០,៦២២
ចំណេញ(ខាត)សុទ្ធក្នុងការិយបរិច្ឆេទ	១៣,៦០៦	១៥,៧២០
លទ្ធផលម្ចាតក្នុងការិយបរិច្ឆេទ	១៣,៥៦១	១៥,០៧៦
អនុបាតហិរញ្ញវត្ថុ(%)	ត្រីមាសទី១ ឆ្នាំ២០២១	ឆ្នាំ២០២០
អនុបាតសោធនភាព ❶	១៧.៨២	១៧.៣០
អនុបាតចំណូលធៀបនឹងមូលធន	៥៥៨.៧២	៥៦៣.៨៥
អនុបាតសន្ទនីយភាព ❷	១៤៣.៩៨	១២៣.៥៩
អនុបាតឥណទានមិនដំណើរការ ❷	១.២៩	១.០៤
អនុបាតបញ្ញើធៀបនឹងឥណទាន	៨៧.៥៥	៨៦.៤៤
អនុបាតផលចំណេញ(%)	ត្រីមាសទី១ ឆ្នាំ២០២១	ត្រីមាសទី១ ឆ្នាំ២០២០
អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម (ROA)	១.៣០	១.៥៦
អនុបាតចំណេញធៀបនឹងមូលធន (ROE)	៨.៥៥	១០.៤៦
អនុបាតលទ្ធភាពបង់ប្រាក់	៦៤០.៣៧	៧១៨.៥៥
ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ(ករណីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ)	NA	NA
ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ(ករណីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ)	NA	NA
អនុបាតហិរញ្ញវត្ថុសំខាន់ៗផ្សេងទៀត (ប្រសិនបើមាន)	NA	NA

សំគាល់ :


- ❶ : អនុលោមទៅតាមបទបញ្ញត្តិគណនេយ្យដែលចេញដោយធនាគារជាតិនៃកម្ពុជា
- ❷ : ឥណទានមិនដំណើរការអនុលោមទៅតាមបទបញ្ញត្តិគណនេយ្យដែលចេញដោយធនាគារជាតិនៃកម្ពុជាចំណាត់ថ្នាក់សំវិធានធន ២០% - ១០០%

ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប

ស្ថានភាពហិរញ្ញវត្ថុ (លាន រៀល)



លទ្ធផលហិរញ្ញវត្ថុ (លាន រៀល)



អនុបាតផលចំណេញ(%)



សមាសភាពក្រុមប្រឹក្សាភិបាល



YIM, Yong Taick

ប្រធានក្រុមប្រឹក្សាភិបាល



SIM, Sang Ton

សមាជិក



Kim, Sung Chul

សមាជិក



PARK, Chong Tae

សមាជិកឯករាជ្យ



LEE, Myunsang

សមាជិកឯករាជ្យ

សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល

ក្នុងនាមតំណាងឲ្យក្រុមប្រឹក្សាភិបាលខ្ញុំបាទមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ក្នុងការបង្ហាញពីលទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ក្នុងត្រីមាសទី១ ឆ្នាំ២០២១ ដោយអនុវត្តតាមតម្រូវការរបស់ និយ័តករមូលបត្រកម្ពុជា (ន.ម.ក)។

ដូចដែលយើងទាំងអស់គ្នាបានជ្រាបរួចមកហើយអំពីការរីករាតត្បាតនៃជម្ងឺវីរុសកូរ៉ូណាថ្មី (COVID-19) ដែលបានរីករាតត្បាតជាសកលយ៉ាងឆាប់រហ័ស ឆ្លងមនុស្សរាប់លាននាក់ និងធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចនៅត្រឹង ក៏ដូចជាបណ្តាប្រទេសជាច្រើនបានដាក់កម្រិតយ៉ាងតឹងរឹងទៅលើការបំលាស់ទី ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ ការរីករាតត្បាតជាសកលនៃវីរុសនេះបានធ្វើឲ្យសាលារៀនត្រូវបានផ្អាក ភាពក្រីក្រ និងហានិភ័យរបស់កុមារកាន់តែធ្ងន់ធ្ងរ ដែលធ្វើឲ្យប៉ះពាល់ដល់ឱកាសអភិវឌ្ឍន៍សម្រាប់កុមារនៅទូទាំងប្រទេសកម្ពុជា។ ផលប៉ះពាល់នៃវិបត្តិនេះ គឺបានធ្វើឲ្យគ្រួសារជាច្រើនបាត់បង់ការងារភ្លាមៗ ធ្វើឲ្យពួកគេពុំមានលទ្ធភាពក្នុងការចំណាយសម្រាប់តម្រូវការមូលដ្ឋានរបស់ពួកគេ ដូចជា ចំណីអាហារ ទឹក ឱសថ តំបែទាំសុខភាព និងការអប់រំ ដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ចបណ្តាលមកពីជម្ងឺកូវីដ១៩នេះ។ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចាត់នូវវិធានការត្រឹមត្រូវក្នុងការទប់ស្កាត់វិបត្តិនេះ ដូចជាផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មកររោងចក្រ ការកាត់បន្ថយពន្ធ និងផ្តល់ការសម្របសម្រួលផ្នែកឥណទានសម្រាប់អាជីវកម្មនានា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកវ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារប្រជាជនពីជម្ងឺដ៏កាចសាហាវមួយនេះ, កាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ, ការជួយសង្គ្រោះជីវិតមនុស្ស និងការជួយស្តារសេដ្ឋកិច្ចប្រទេសជាតិឲ្យបានល្អប្រសើរឡើង។ រាជរដ្ឋាភិបាលក៏បានបង្កើតនូវចន្លោះសារពើពន្ធ ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចពីវិបត្តិនេះ ជាពិសេសទៅលើប្រជាជនដែលងាយរងគ្រោះបំផុត។

ក្នុងអំឡុងពេលនៃការរីករាតត្បាតនៃជម្ងឺកូវីដ១៩ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានមើលឃើញពីលទ្ធផលអាជីវកម្មវិជ្ជមានរបស់ខ្លួន និងបន្តកំណើនប្រកបដោយស្ថិរភាពទាក់ទងនឹងបរិមាណ ក៏ដូចជាប្រាក់ចំណេញ និងកំពុងអនុវត្តការវិនិយោគដែលបានគ្រោងទុក។

ដើម្បីបម្រើសេវាដល់អតិថិជនកាន់តែប្រសើរ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានធ្វើការផ្លាស់ប្តូរ ទីតាំងពីសាខាផ្សារធំថ្មី ទៅសាខាកាល់ម៉ែត ដោយទទួលបានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។ យើងជឿជាក់ថា ការផ្លាស់ប្តូរទីតាំងសាខារបស់យើង នឹងធ្វើឲ្យ អតិថិជន កាន់តែមានភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការជាមួយធនាគារយើង។

ទោះបីជាស្ថិតក្នុងពេលវេលាមិនមានភាពប្រាកដប្រជា ក៏ក្នុងត្រីមាសទី១ ឆ្នាំ២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានដាក់ឲ្យដំណើរការនូវផលិតផលឥណទានអាជីវកម្មថ្មីមួយទៀតគឺ “ឥណទាន ៣០០” ដែលម្ចាស់អាជីវកម្មនឹងទទួលបាននូវការអនុម័តលើឯកសារកម្ចី ក្នុងរយៈពេល៣ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទនៃការផ្តល់នូវឯកសារតម្រូវទាំងអស់។

នៅក្នុងត្រីមាសទី១ដដែលនេះ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក និងក្រុមហ៊ុនព្រូជិនសល (ខេមបូឌា) ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី បានរៀបចំពិធីដាក់ឲ្យដំណើរការជាផ្លូវការ សម្រាប់ភាពជាដៃគូ ដោយមានការទទួលស្គាល់ និងចូលរួមដោយតំណាងរបស់ ធនាគារជាតិ នៃ កម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ទទួលបានអាជ្ញាបណ្ណអាជីវកម្ម ភ្នាក់ងារធានារ៉ាប់រង សម្រាប់សាខាសែនសុខ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅលើការណែនាំ អតិថិជននូវផលិតផល និងសេវាធានារ៉ាប់រងផ្សេងៗ តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយ ក្រុមហ៊ុនព្រូជិនសល (ខេមបូឌា) ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី។ នៅថ្ងៃដដែលនេះ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ក៏បានដាក់ឲ្យដំណើរការសេវាទូទាត់វិក័យបត្ររបស់ Banhji នៅតាមបញ្ជីរបស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក និងតាម Mobile App ផងដែរ។

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២១ កំណើននៃទ្រព្យសកម្មរបស់យើងមានការកើន ១,៣៦% ពីចំនួន ១.០៣៣លានដុល្លារអាមេរិក ទៅ ១.០៤៧ លានដុល្លារអាមេរិក, ឥណទានមានការកើន ពីចំនួន ៧២២លានដុល្លារអាមេរិក ទៅ ៧២៦លានដុល្លារអាមេរិក, កំណើននៃប្រាក់បញ្ញើរបស់យើង មានការកើនឡើងដល់ ៨០៦លានដុល្លារអាមេរិក និងមូលធនមានការកើនឡើង ២,១៥% ពី ១៥៦លានដុល្លារអាមេរិក ទៅ ១៥៩លានដុល្លារអាមេរិក។ នេះគឺជាកំណើននៅក្នុងត្រីមាសទី១

ឆ្នាំ២០២១ ប្រៀបធៀបជាមួយ ឆ្នាំ២០២០ ដែលសមិទ្ធផលរបស់ពួកយើងនេះ គឺជាអត្រាជោគជ័យ ក្នុងចំណោមដៃគូប្រកួតប្រជែងហិរញ្ញវត្ថុជាច្រើននៅក្នុងទីផ្សារ។

ក្នុងនាមតំណាងឲ្យក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគទុនិក ក្រុមប្រឹក្សាភិបាល គណៈប្រតិបត្តិទាំងអស់នៃធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក សម្រាប់ការណែនាំ និងភាពជាអ្នកដឹកនាំ, បុគ្គលិករបស់យើងទាំងអស់សម្រាប់ការចូលរួមចំណែក និងការប្តេជ្ញាចិត្ត, អតិថិជនរបស់យើងទាំងអស់សម្រាប់ទំនុកចិត្តរបស់ពួកគេមកលើធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ជាពិសេស ធនាគារជាតិ នៃកម្ពុជា (NBC) និងនិយ័តករមូលបត្រកម្ពុជា (SERC) សម្រាប់ដំបូន្មាន និងការគាំទ្រ។

ខ្ញុំ Yim Yong Taick សូមសម្តែងនូវការដឹងគុណចំពោះការខិតខំប្រឹងប្រែង ដោយទទួលបានលទ្ធផលជោគជ័យក្នុងអំឡុងត្រីមាសទី១ ឆ្នាំ២០២១ និងបន្តឆ្ពោះទៅរកសមិទ្ធផល ដ៏ល្អប្រសើរបន្ថែមទៀតក្នុងត្រីមាសទី២ ឆ្នាំ២០២១។

ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១

ហត្ថលេខា និងត្រា



YIM, Yong Taick

ប្រធានក្រុមប្រឹក្សាភិបាល

មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	1
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប	2
សមាសភាពក្រុមប្រឹក្សាភិបាល	3
សេចក្តីផ្តើមរបស់ប្រធានក្រុមប្រឹក្សាភិបាល	4
ផ្នែកទី ១ - ព័ត៌មានទូទៅពាក់ព័ន្ធនឹងបុគ្គលចុះបញ្ជីលក់មូលបត្រ	8
ក. អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ	8
ខ. លក្ខណៈនៃធុរកិច្ច	9
គ. ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ	10
ផ្នែកទី ២ - ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច	12
ក. លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានតាមផ្នែក	12
ខ. រចនាសម្ព័ន្ធចំណូល	12
ផ្នែកទី ៣ - របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ	13
ផ្នែកទី ៤ - ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង	13
ក. ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	13
ខ. កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ	16
គ. ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល	18
ឃ. ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ	18
ង. ផលប៉ះពាល់អតិផរណា	18
ច. គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងហិរញ្ញវត្ថុ របស់រដ្ឋាភិបាល	19
ហត្ថលេខាអភិបាលរបស់ធនាគារភ្នំពេញពាណិជ្ជ ម.ក	20

ផ្នែកទី ១ - ព័ត៌មានទូទៅពាក់ព័ន្ធនឹងបុគ្គលចុះបញ្ជីលក់មូលបត្រ

ក. អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ

ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ	ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក
ជាអក្សរឡាតាំង	Phnom Penh Commercial Bank Plc.
លេខកូដស្តង់ដារ	KH ២០០០១១១A46
ទីស្នាក់ការ	អគារលេខ២១៧ មហាវិថីនរោត្តម សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ	(+៨៥៥) ២៣ ៩០៩ ៩០៩/(+៨៥៥) ២៣ ៩៩៩ ៥០០
លេខទូរសារ	(+៨៥៥) ២៣ ៩៩៩ ៥៤០
គេហទំព័រ	www.ppcbank.com.kh
អ៊ីមែល	info@ppcb.com.kh
លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម	០០០១៥៧៩៤ ចុះថ្ងៃទី២០ មេសា ២០០៨
លេខអាជ្ញាបណ្ណអាជីវកម្ម	B២៣ ចេញដោយធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៦ ធ្នូ ២០១៩
សេចក្តីសម្រេចអនុញ្ញាតិនិងចុះបញ្ជី ឯកសារផ្តល់ព័ត៌មានលេខ	១៩២/២០ គ.ម.ក./ស.ស.វ ចុះថ្ងៃទី០១ កញ្ញា ២០២០
ឈ្មោះបុគ្គលតំណាងបុគ្គលចុះបញ្ជីលក់មូលបត្រ	លោក Baek Jongil

ខ. លក្ខណៈនៃធុរកិច្ច

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានចាប់ផ្តើមប្រតិបត្តិការធនាគារនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០០៨ ដែលមានទីស្នាក់ការកណ្តាលស្ថិតនៅអគារលេខ២១៧ មហាវិថី ព្រះនរោត្តម (ផ្លូវលេខ ៤១) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងទទួលបានអាជ្ញាបណ្ណ ពេញលេញជាធនាគារពាណិជ្ជ។ នៅខែកញ្ញា ឆ្នាំ២០១៦ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បាន ស្វាគមន៍សម្រាប់ការចាប់ផ្តើមថ្មីមួយជាមួយភាគទុនិកដ៏រឹងមាំ គឺ Jeonbuk Bank Co., Ltd (ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ JB Financial Group Co. Ltd.), ក្រុមហ៊ុន Apro Financial Co., Ltd (ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន J&K Capital Co., Ltd. ដែលស្ថិតនៅក្រោម OK Financial Group) និងក្រុមហ៊ុន JB Woori Capital Co., Ltd (ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ JB Financial Group Co., Ltd.) ដែលមានមូលដ្ឋានស្ថិតនៅប្រទេសកូរ៉េខាងត្បូង។

នៅពេលដែលយើងបន្តកិច្ចខំប្រឹងប្រែងរបស់យើងទៅមុខទៀត យើងក៏មិនភ្លេចនឹងអបអរសាទរ ចំពោះភាពជោគជ័យនាពេលកន្លងមក ក្នុងការបំពេញបាននូវតម្រូវការជាច្រើនរបស់អតិថិជន ក្នុងផ្នែកសេវាធនាគារ និងខិតខំស្វែងរកវិធីសាស្ត្រនានា ដើម្បីលើកកម្ពស់គុណភាពសេវារបស់យើង គាំទ្រអតិថិជនរបស់យើងទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ គិតត្រឹមបំណាច់ខែមីនា ឆ្នាំ២០២១ ទ្រព្យសកម្មសរុបបានកើនឡើងដល់ ១.០៤៧ លានដុល្លារអាមេរិក និងធ្វើការបម្រើអតិថិជនច្រើនជាង ១២២.០០០ នាក់ ជាមួយនឹងសាខាចំនួន២៣ទូទាំងប្រទេស និងម៉ាស៊ីន ATMs ចំនួន ៦៦ (ម៉ាស៊ីនATMsផ្សេងៗទៀតកំពុងត្រូវបានពិចារណានៅទីតាំងសក្តានុពលផ្សេងៗទៀតក្នុងប្រទេស កម្ពុជា)។ បន្ថែមពីនោះ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក នឹងបន្តធ្វើការផ្តល់ជូនដល់អតិថិជននូវសេវា ដែលមានលក្ខណៈងាយស្រួល និងធ្វើការគាំទ្រដោយបណ្តាញឌីជីថល ដែលធ្វើឲ្យអតិថិជនកាន់តែ មានភាពងាយស្រួលជាមួយនឹងបទពិសោធន៍ធនាគារ។ អតិថិជនអាចធ្វើការទំនាក់ទំនងមកយើង តាមរយៈ Live Chat ក្នុងរយៈពេល២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ តាមរយៈបណ្តាញឌីជីថលទាំងអស់របស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក។ លើសពីនេះទៅទៀតធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានបង្កើតមជ្ឈមណ្ឌលសហគ្រាសធុនតូច-មធ្យម (SME Center) ជាលើកដំបូងរបស់ខ្លួន ដែលនឹងផ្តល់នូវផលិតផល និងសេវាSME។ សហគ្រាសធុនតូច-មធ្យម

នឹងត្រូវទទួលបាននូវសេវាពិគ្រោះយោបល់អាជីវកម្មផងដែរ។ ពួកយើងក៏បានពង្រីកនូវការិយាល័យ បរទេស (Foreign Desk) មានដូចជា ការិយាល័យភូមិ ជប៉ុន និងចិន ក៏ដូចជា ហ្គោលក្លីប និងមជ្ឈមណ្ឌល SME ដែលនឹងផ្តល់នូវផលិតផល និងសេវា SME។ ពួកយើងពិតជាផ្តល់តម្លៃ ដល់អតិថិជនទាំងអស់ និងបន្តធ្វើការអភិវឌ្ឍផលិតផល-សេវារបស់ពួកយើង ដើម្បីបម្រើជូនដល់ អតិថិជនឲ្យបានល្អបំផុត។

គ. ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ

នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ធនាគារភ្នំពេញពាណិជ្ជម.កទទួលបានការអនុញ្ញាតពី ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើការផ្លាស់ប្តូរទីតាំងពីសាខាផ្សារធំថ្មី ទៅសាខាកាល់ម៉ែត ដើម្បីធ្វើឲ្យ អតិថិជនកាន់តែមាន ភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការជាមួយធនាគារយើង។

នៅថ្ងៃទី២៧ ខែមករាឆ្នាំ២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានដាក់ឲ្យដំណើរការនូវ ផលិតផលឥណទានអាជីវកម្មថ្មីមួយទៀតគឺ “ឥណទាន ៣០០” ដែលម្ចាស់អាជីវកម្មនឹងទទួលបាន នូវការអនុម័តលើឯកសារកម្ចី ក្នុងរយៈពេល៣ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទនៃការដាក់នូវឯកសារតម្រូវ ទាំងអស់។ អតិថិជននឹងទទួលបានអត្រាការប្រាក់ថេរ ៩,៩៩% ក្នុងមួយឆ្នាំ លក្ខខណ្ឌការប្រាក់នេះ គឺសម្រាប់ទាំងប្លង់រឹង និងប្លង់ទន់។ លើសពីនេះ ម្ចាស់សហគ្រាសធុនតូច និងមធ្យម អាចខ្ចីបាន ចាប់ពី១ម៉ឺនដុល្លារអាមេរិក រហូតដល់៣០ម៉ឺនដុល្លារអាមេរិកជាមួយរយៈពេលសងត្រលប់១២០ខែ ហើយកាន់តែពិសេសនោះគឺមានការអនុគ្រោះការសងប្រាក់ដើមក្នុងឆ្នាំទី១។

នៅថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក និងក្រុមហ៊ុនព្រូដិនសល (ខេមបូឌា) ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី បានរៀបចំពិធីដាក់ឲ្យដំណើរការជាផ្លូវការ សម្រាប់ភាពជាដៃគូ ដោយមានការទទួលស្គាល់ និងចូលរួមដោយតំណាងរបស់ ធនាគារជាតិ នៃ កម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ទទួលបានអាជ្ញាបណ្ណ អាជីវកម្មភ្នាក់ងារធានារ៉ាប់រង សម្រាប់សាខាសែនសុខ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទៅលើការណែនាំអតិថិជននូវផលិតផល និងសេវាធានារ៉ាប់រងផ្សេងៗ តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនព្រូជិនសល (ខេមបូឌា) ឡាយហ្វ អ៊ីស្ទ័រីនស៍ ភីអិលស៊ី។

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ដដែលនេះ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ក៏បានដាក់ឱ្យដំណើរការសេវាទូទាត់វិក័យបត្ររបស់ Banhji នៅតាមបញ្ជីរបស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក និងតាម Mobile App ។ ភាពជាដៃគូនេះ នឹងអនុញ្ញាតឱ្យអតិថិជន SME ទាំងអស់របស់ Banhji អាចធ្វើការទូទាត់វិក័យបត្រតាមរយៈបណ្តាញទូទាត់របស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក (តាមសាខា និងតាម Mobile App) ហើយក៏អនុញ្ញាតឱ្យធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ចូលដំណើរការទៅអតិថិជន SME របស់ Banhji ផងដែរ ដែលនឹងធ្វើឱ្យតម្រូវការនៃគណនីរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានការកើនឡើង។

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ភាគទុនិករបស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានសម្រេចធ្វើការតែងតាំងសមាជិកក្រុមប្រឹក្សាភិបាលថ្មីម្នាក់ គឺលោក Kim Sung Chul ជំនួសលោក Hoe Ryeon។ នៅថ្ងៃដដែលនេះ ក្រុមប្រឹក្សាភិបាលធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ក៏បានសម្រេចធ្វើការតែងតាំងនាយកប្រតិបត្តិថ្មី លោក Baek Jongil ជំនួសលោក Shin Chang Moo ដែលត្រូវទទួលនូវតំណែងថ្មីផ្សេងទៀត។

ផ្នែកទី ២ - ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

ក. លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានតាមផ្នែក

លទ្ធផលសម្រេចបានសំខាន់ៗ	ត្រីមាសទី១ ឆ្នាំ២០២១	ឆ្នាំ២០២០
ផ្នែកសេវាឥណទាន		
ចំនួនគណនីឥណទាន	៧,១៣៦	៦,៧៨៥
ឥណទានដុលសរុប (លានរៀល)	២,៩៣៥,០០០	២,៩២២,១៥៩
ផ្នែកសេវាប្រាក់បញ្ញើ		
ចំនួនគណនីប្រាក់បញ្ញើ	១៥១,២២៤	១៤៨,០២៦
ប្រាក់បញ្ញើសរុប (លានរៀល)	៣,២៥៩,៩៤០	៣,២៦៣,៩៤៥
ព័ត៌មានទូទៅ		
ចំនួនសាខាបើកដំណើរការ	២៣	២៣
ចំនួនបុគ្គលិកសរុប	៤៦៣	៤៧២
ចំនួនម៉ាស៊ីន អេធីអ៊ីម	៦៦	៥៣
ចំនួនម៉ាស៊ីនទូទាត់	២២៦	២០២

ខ. រចនាសម្ព័ន្ធចំណូល

ល.រ	ប្រភពចំណូល	ត្រីមាសទី១ ឆ្នាំ២០២១		ត្រីមាសទី១ ឆ្នាំ២០២០	
		ចំនួន (លានរៀល)	ភាគរយ (%)	ចំនួន (លានរៀល)	ភាគរយ (%)
១	ចំណូលពីការប្រាក់	៧២,៦៥៧	៩៤.៤៧	៦៦,២៦៥	៩៦.០៦
២	ចំណូលកម្រៃ និងជើងសារ	៣,០៣០	៣.៩៤	២,៦៧៦	៣.៨៨
៣	ចំណូលផ្សេងៗ	១,២២១	១.៥៩	៤៣	០.០៦
ចំណូលសរុប		៧៦,៩០៨	១០០	៦៨,៩៨៤	១០០

ផ្នែកទី ៣ - របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញ

ដោយសវនករឯករាជ្យ

សូមមើលឧបសម្ព័ន្ធរបាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ។

ផ្នែកទី ៤ - ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង

ការពិភាក្សា និងវិភាគខាងក្រោមផ្តោតលើលទ្ធផលប្រតិបត្តិការ និងស្ថានភាពហិរញ្ញវត្ថុផ្នែកលើរបាយការណ៍ហិរញ្ញវត្ថុរួមរបស់ ធនាគារ ភ្នំពេញពាណិជ្ជម.ក (PPC Bank) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ J&A (Cambodia) Investment Co.,Ltd គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដែលត្រូវបានត្រួតពិនិត្យដោយសវនករឯករាជ្យ។ របាយការណ៍ហិរញ្ញវត្ថុរួមត្រូវបានរៀបចំស្របតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ស.វ.ហ.អ.ក) និងអនុលោមទៅតាមបទបញ្ញត្តិពាក់ព័ន្ធ និងគោលការណ៍ណែនាំផ្សេងៗដែលចេញដោយធនាគារជាតិនៃកម្ពុជា។

ក. ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

១. ការវិភាគចំណូល

ធនាគារភ្នំពេញពាណិជ្ជម.ក មានប្រភពចំណូលចំនួន៣ធំៗគឺ ចំណូលការប្រាក់ ចំណូលពីកម្រៃ និងជើងសារនិងចំណូលផ្សេងៗ។

- ចំណូលការប្រាក់រួមមាន ចំណូលការប្រាក់ពីការផ្តល់ឥណទាន ចំណូលការប្រាក់ពីការដាក់ប្រាក់បញ្ញើនៅធនាគារ និងចំណូលការប្រាក់បានមកពីមូលបត្រវិនិយោគនានា។
- ចំណូលកម្រៃ និងជើងសាររួមមាន កម្រៃសេវាឥណទាន ចំណូលពីការផ្ទេរប្រាក់ក្នុងស្រុក និងបរទេស ចំណូលពីសេវាប្រាក់បញ្ញើ ចំណូលពីសេវាធានា និង ចំណូលពីប័ណ្ណផ្សេងៗ។
- ចំណូលផ្សេងៗ រួមមាន ចំណូលពីអត្រាប្តូរប្រាក់លើការវិនិយោគ និងចំណូលផ្សេងៗទៀត។

២. ការវិភាគចំណូលតាមផ្នែក

ល.រ	ប្រភពចំណូល	ត្រីមាសទី១ ឆ្នាំ២០២១		ត្រីមាសទី១ ឆ្នាំ២០២០	
		ចំនួន (លានរៀល)	ភាគរយ (%)	ចំនួន (លានរៀល)	ភាគរយ (%)
១	ចំណូលពីការប្រាក់	៧២,៦៥៧	៩៤.៤៧	៦៦,២៦៥	៩៦.០៦
២	ចំណូលកម្រៃ និងជើងសារ	៣,០៣០	៣.៩៤	២,៦៧៦	៣.៨៨
៣	ចំណូលផ្សេងៗ	១,២២១	១.៥៩	៤៣	០.០៦
ចំណូលសរុប		៧៦,៩០៨	១០០	៦៨,៩៨៤	១០០

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ទទួលបានចំណូលដ៏ធំមកពីការប្រាក់ ដែលមាន ៩៤% នៃប្រាក់ចំណូលសរុបក្នុងត្រីមាសទី១ឆ្នាំ២០២១ ។

៣. ការវិភាគគម្លាតចំណេញដុល

របាយការណ៍លទ្ធផលរួមរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ត្រូវបានរៀបចំក្នុងទម្រង់ជា របាយការណ៍ដែលមិនបង្ហាញពីប្រាក់ចំណេញដុលទេ ទម្រង់របាយការណ៍នេះបង្ហាញលើចំណេញការ ប្រាក់សុទ្ធដែលទទួលបានមកពីចំណូលការប្រាក់សរុប ដកនឹងចំណាយការប្រាក់ដែលនឹងត្រូវយក មកបង្ហាញនិងពិភាក្សានៅក្នុងចំណុចបន្ទាប់លើការវិភាគចំណេញ(ខាត)មុនបង់ពន្ធដូចខាងក្រោម។

៤. ការវិភាគចំណេញ (ខាត) មុនបង់ពន្ធ

សង្ខេបនៃរបាយការណ៍ចំណេញខាត	ត្រីមាសទី១ ឆ្នាំ២០២១ (លានរៀល)	ត្រីមាសទី១ ឆ្នាំ២០២០ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ចំណូលពីការប្រាក់	៧២,៦៥៧	៦៦,២៦៥	៦,៣៩១	៩.៦៥
ចំណាយលើការប្រាក់	(២៩,៥៥៣)	(២៥,៤០០)	(៤,១៥៣)	១៦.៣៥
ចំណូលមកពីការប្រាក់សុទ្ធ	៤៣,១០៤	៤០,៨៦៥	២,២៣៩	៥.៤៨
ចំណូលកម្រៃ និងជើងសារ	៣,០៣០	២,៦៧៦	៣៥៣	១៣.២១
ចំណាយកម្រៃ និងជើងសារ	(១,០៦៣)	(១,២៨៨)	២២៥	(១៧.៤៨)
ចំណូលកម្រៃនិងជើងសារសុទ្ធ	១,៩៦៧	១,៣៨៨	៥៧៩	៤១.៦៨
ចំណូលប្រតិបត្តិការផ្សេងៗ	១,២២១	៤៣	១,១៧៩	២,៧៦៣.៤៧
ចំណាយបុគ្គលិក	(៧,៤៦៥)	(៨,៦៧២)	១,២០៧	(១៣.៩១)

PPCBANK - របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២១

ចំណាយប្រតិបត្តិការ	(៦,៧៣១)	(៤,៨៤៥)	(១,៨៨៦)	៣៨.៩៣
ចំណាយរំលស់	(៧,៦៥៧)	(៧,១៨៥)	(៤៧២)	៦.៥៧
ប្រាក់ចំណេញពីប្រតិបត្តិការ	២៤,៤៣៩	២១,៥៩៥	២,៨៤៤	១៣.១៧
ការខាតបង់លើឱ្យនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ	(៧,២៨៤)	(៩៧៣)	(៦,៣១១)	៦៤៨.៨៦
ប្រាក់ចំណេញមុនបង់ពន្ធ	១៧,១៥៥	២០,៦២២	(៣,៤៦៧)	(១៦.៨១)

ក្នុងត្រីមាសទី១ឆ្នាំ២០២១ប្រាក់ចំណេញមុនបង់ពន្ធមានចំនួន១៧.១៥៥លានរៀល(១៦.៨%)ចម្រុះប្រៀបធៀបទៅនឹងត្រីមាសទី១ឆ្នាំ២០២០)។ការចម្រុះនៃប្រាក់ចំណេញគឺមកពីការខាតបង់លើឱ្យនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ។

៥. ការវិភាគចំណេញ (ខាត) ក្នុងការិយបរិច្ឆេទ

សង្ខេបនៃរបាយការណ៍ចំណេញខាត	ត្រីមាសទី១ ឆ្នាំ២០២១ (លានរៀល)	ត្រីមាសទី១ ឆ្នាំ២០២០ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ប្រាក់ចំណេញមុនបង់ពន្ធ	១៧,១៥៥	២០,៦២២	(៣,៤៦៧)	(១៦.៨១)
ចំណាយពន្ធលើប្រាក់ចំណូល	(៣,៥៤៩)	(៤,៩០២)	១,៣៥៣	(២៧.៦១)
ប្រាក់ចំណេញសុទ្ធក្នុងគ្រា	១៣,៦០៦	១៥,៧២០	(២,១១៣)	(១៣.៤៤)

ក្នុងត្រីមាសទី១ ឆ្នាំ២០២១ ប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធមានចំនួន ១៣.៦០៦លានរៀលដែលបានចម្រុះ ១៣% ប្រៀបធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២០ ដូចដែលបានបកស្រាយក្នុងចំណុច៤ (ការវិភាគចំណេញ (ខាត) មុនបង់ពន្ធ)។

៦. ការវិភាគលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ

សង្ខេបនៃរបាយការណ៍ចំណេញខាត	ត្រីមាសទី១ ឆ្នាំ២០២១ (លានរៀល)	ត្រីមាសទី១ ឆ្នាំ២០២០ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ប្រាក់ចំណេញសុទ្ធក្នុងគ្រា	១៣,៦០៦	១៥,៧២០	(២,១១៣)	(១៣.៤៤)
ការខាតលម្អិតផ្សេងៗ	(៤៥)	(៦៤៣)	៥៩៩	(៩៣.០៥)
ប្រាក់ចំណេញលម្អិតសរុប	១៣,៥៦១	១៥,០៧៦	(១,៥១៥)	(១០.០៥)

៧. ការវិភាគកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

ដោយការរីករាលដាលនៃវីរុស (COVID-១៩) ក្នុងសហគមន៍ថ្មីៗនេះ នាថ្ងៃទី ២០ ខែកុម្ភៈ និងការរាតត្បាតជាសកលនៃមេរោគនេះនៅមិនទាន់បានធូរស្រាលនៅឡើយទេ ដែលធ្វើឱ្យប្រទេសកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាលដាល និងប៉ះពាល់ដល់និរន្តរភាពបន្ថែមទៀត ដែលបង្កឱ្យមានការរំខានដល់សកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ចជាតិ។ ទោះយ៉ាងណាក៏ដោយ គ្រប់គ្រងរំពឹងថាសកម្មភាពអាជីវកម្មក្រុម និងធនាគារអាចមានភាពយឺតយ៉ាវបន្តិចក្នុងរយៈពេលដ៏ខ្លីនេះប៉ុន្តែនឹងមិននាំឱ្យមានបញ្ហាគួរឱ្យព្រួយបារម្ភនោះទេដោយសារទំហំប្រតិបត្តិការកម្រិតប្រាក់ចំណេញបច្ចុប្បន្ន និងលំហូរសាច់ប្រាក់របស់ក្រុម និងធនាគារនៅតែរឹងមាំ និងធានាបាននូវនិរន្តរភាព។

ខ. កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ

១. ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

ផលប៉ះពាល់ពីការរីករាលដាលនៃវីរុស (COVID-១៩) ក្នុងសហគមន៍ថ្មីៗនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់តម្រូវការ និងការផ្គត់ផ្គង់ក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះការកើនឡើងជាបន្តបន្ទាប់និងប្រកបដោយនិរន្តរភាពនៃផលិតផលប្រាក់កម្ចីខ្នាតតូច និងមធ្យម គឺជាកត្តាសំខាន់បំផុតសម្រាប់ប្រាក់ចំណេញរបស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ក្នុងស្ថានភាពនេះ។ ជាលទ្ធផលដើម្បីបន្តផ្តល់ប្រាក់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម បន្ថែមទៀត និងដើម្បីគាំទ្រដល់កំណើនអាជីវកម្មរបស់អតិថិជនក្នុងស្ថានភាពដែលរាតត្បាតពីវីរុស (COVID-១៩)។ នៅខែមករា ឆ្នាំ២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានដាក់ឱ្យដំណើរការនូវផលិតផលឥណទានអាជីវកម្មថ្មីមួយទៀតគឺ “ឥណទាន ៣០០” ដែលម្ចាស់អាជីវកម្មនឹងទទួលបាននូវការអនុម័តលើឯកសារកម្ចី ក្នុងរយៈពេល៣ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទនៃការដាក់នូវឯកសារតម្រូវទាំងអស់។ អតិថិជននឹងទទួលបានអត្រាការប្រាក់ថេរ ៩,៩៩% ក្នុងមួយឆ្នាំ លក្ខខណ្ឌការប្រាក់នេះគឺសម្រាប់ទាំងប្លង់រឹង និងប្លង់ទន់។ លើសពីនេះម្ចាស់សហគ្រាសធុនតូច និងមធ្យមអាចខ្ចីបានចាប់ពី ១ម៉ឺនដុល្លារអាមេរិក រហូតដល់ ៣០ម៉ឺនដុល្លារអាមេរិក ជាមួយរយៈពេលសងត្រលប់១២០ខែ ហើយកាន់តែពិសេសនោះគឺមានការអនុគ្រោះការសងប្រាក់ដើមក្នុងឆ្នាំទី១។ បន្ថែមជាងនេះទៀត នៅខែកុម្ភៈ ឆ្នាំ២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ក៏បានដាក់ឱ្យដំណើរការសេវាទូទាត់វិក័យបត្ររបស់ Banhji

នៅតាមបញ្ជីរបស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក និងតាម Mobile App ។ ភាពជាដៃគូនេះ នឹងអនុញ្ញាតឲ្យអតិថិជន SME ទាំងអស់របស់ Banhji អាចធ្វើការទូទាត់វិក័យបត្រ តាមរយៈបណ្តាញទូទាត់របស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក (តាមសាខា និងតាម Mobile App) ហើយក៏អនុញ្ញាតឲ្យធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ចូលដំណើរការទៅអតិថិជន SME របស់ Banhji ផងដែរ ដែលនឹងធ្វើឲ្យតម្រូវការនៃគណនីរបស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានការកើនឡើង។

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ទទួលបានអាជ្ញាបណ្ណ អាជីវកម្មភ្នាក់ងារធានារ៉ាប់រង សម្រាប់សាខាសែនសុខ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅលើការណែនាំអតិថិជននូវផលិតផល និងសេវាធានារ៉ាប់រងផ្សេងៗ តាមរយៈការធ្វើកិច្ចសហ ប្រតិបត្តិការជាមួយក្រុមហ៊ុនព្រូជិនសល (ខេមបូឌា) ឡាយហ្វ អ៊ីស្ទរិនស៍ ភីអិលស៊ី ដើម្បីផ្តល់សេវា បម្រើអតិថិជនឱ្យកាន់តែប្រសើរឡើង និងបន្តផ្តល់ភាពងាយស្រួលចំពោះការបំពេញចិត្តរបស់ អតិថិជន។

លើសពីនេះក្នុងគោលបំណងដើម្បីគាំទ្រដល់សហគមន៍ក្នុងការទប់ស្កាត់ពីការរីករាលដាលនៃវីរុស (COVID-១៩) ក្នុងការកាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់ ធនាគារនៅតែបន្តវិនិយោគឥត ឈប់ឈរក្នុងការកែលម្អគ្រឹះស្ថានធនាគាររបស់ខ្លួនដោយ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បន្តពង្រីក បណ្តាញទូទាត់ជាលក្ខណៈអេឡិចត្រូនិកឲ្យកាន់តែទូលំទូលាយជាងមុនបន្ថែមទៀត បន្តតំឡើង បន្ថែមទៀតសម្រាប់ម៉ាស៊ីនអេធីអឹម និងម៉ាស៊ីន POS។

២. ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ការឡើងចុះនៃថ្លៃវត្ថុធាតុដើមមិនមានផលប៉ះពាល់ដល់ធនាគារឡើយ ។

៣. ការវិភាគលើពន្ធ

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ស្ថិតនៅក្រោមច្បាប់ស្តីពី ពន្ធដារនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនត្រូវមានកាតព្វកិច្ច បង់ពន្ធដូចបានកំណត់ក្នុងបទប្បញ្ញត្តិស្តីពីពន្ធដាររបស់ព្រះរាជាណាចក្រកម្ពុជា។

ជាមួយនឹងកាតព្វកិច្ចពន្ធ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានទទួលវិញ្ញាបនបត្រអនុលោមភាព សារពើពន្ធប្រភេទ "មាស" ពីអគ្គនាយដ្ឋានពន្ធដារសម្រាប់ឆ្នាំជាប់ពន្ធ ២០២០ និង២០២១។

៤. ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ

ទន្ទឹមនឹងការរីករាលដាលនៃវីរុស (COVID-១៩) មកលើសេដ្ឋកិច្ចពិភពលោក និង ការរីករាលដាលនៃវីរុស (COVID-១៩) ក្នុងសហគមន៍ថ្មីៗនេះក្នុងព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យ មានការធ្លាក់ចុះគួរឲ្យកត់សំគាល់ អាចមានផលប៉ះពាល់ខ្លះៗដល់លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ។

គ. ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ក្នុងត្រីមាសទី១ ឆ្នាំ២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានការកើនឡើងនៃចំណូល ដែលមានចំណូលការប្រាក់សុទ្ធសរុប ៤៣.១០៤លានរៀលដែលស្មើនឹងការកើនឡើង ៥,៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។

ឃ. ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ

ស្ថានភាពចំហនៃរូបិយប័ណ្ណបរទេស ត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ជាប្រចាំតាម បទបញ្ញត្តិ ដើម្បីអាចវាស់វែង និងធានាថាវានឹងមិនធ្វើឲ្យប៉ះពាល់ដល់និរន្តរភាពនៃប្រាក់ចំណេញរបស់ ធនាគារ។

ពាក់ព័ន្ធនឹងអត្រាការប្រាក់ធនាគារកំណត់អត្រាការប្រាក់ថេរសម្រាប់ប្រាក់បញ្ញើ និងប្រាក់កម្ចី របស់ខ្លួនសម្រាប់ប្រតិបត្តិការអាជីវកម្ម។ ដូច្នេះធនាគារមិនមានទទួលរងហានិភ័យជាសារវន្តទាក់ទង នឹងអត្រាការប្រាក់មកលើលទ្ធផលនៃប្រតិបត្តិការអាជីវកម្មធនាគារនោះទេ ។

ឥទ្ធិពលនៃថ្លៃទំនិញ មិនមានផលប៉ះពាល់មកលើលទ្ធផលប្រតិបត្តិរបស់ធនាគារឡើយ ។

ង. ផលប៉ះពាល់អតិផរណា

នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១ មិនមានផលប៉ះពាល់ជាសារវន្តនៃអតិផរណាមកលើលទ្ធផល ប្រតិបត្តិការអាជីវកម្មរបស់ធនាគារឡើយ។

ច. គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងហិរញ្ញវត្ថុ របស់រដ្ឋាភិបាល

វិធានការណ៍មួយចំនួនត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិ នៃកម្ពុជា ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ និងទទួលបាននូវទិសដៅប្រកបដោយប្រសិទ្ធភាពក្នុងគោលបំណង ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាពីការរាតត្បាតនៃការឆ្លងវីរុស(COVID-១៩)ដូចជា៖

- កែលំអរការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម
- ការជំរុញនវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដើម្បីពង្រឹងមូលដ្ឋានកំណើននៃសកម្មភាព ក្នុងស្រុក។
- បន្តបង្កើនផលិតផលកសិកម្មដែលជាវិស័យសំខាន់និងមានសក្តានុពលខ្ពស់ដែលអាចជួយស្រួប យកតទ្ធិពលផ្នែកខ្លះនៃវិបត្តិដូចជា ភាពអត់ការងារធ្វើ ឬការទ្រទ្រង់ជីវភាពក្រីក្រ។
- ពន្លឿនការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងជួយសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិនាពេលបច្ចុប្បន្ននេះ។

សម្រាប់ឆ្នាំ ២០២១ នេះ ធនាគារជាតិ នៃកម្ពុជា បានកំណត់គោលនយោបាយរូបិយវត្ថុចំនួន ៤ ដើម្បីអនុវត្តរួមមាន៖

១. ការគ្រប់គ្រងការផ្គត់ផ្គង់រូបិយវត្ថុក្នុងកំរិតសមស្រប
២. រក្សាស្ថេរភាពអត្រាប្តូរប្រាក់ដើម្បីរួមចំណែកដល់ស្ថេរភាពថ្លៃ និងជំនឿទុកចិត្តពី សាធារណៈជន
៣. លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលតាមរយៈយន្តការទីផ្សារ និង
៤. ជំរុញការអភិវឌ្ឍទីផ្សារអន្តរធនាគារតាមរយៈការបង្កើនឧបករណ៍គោលនយោបាយរូបិយវត្ថុ ចាំបាច់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃគោលនយោបាយរូបិយវត្ថុ។

ដើម្បីធានាភាពធន់ និងស្ថេរភាពនៃវិស័យធនាគារក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីត-១៩ ថ្មីៗនេះ ធនាគារជាតិ នៃកម្ពុជា បានស្នើឲ្យគ្រប់គ្រឹះស្ថានទាំងអស់ចាត់ចែងដូចខាងក្រោម៖

១. ផ្អាកការបែងចែកភាគលាភចំពោះប្រាក់ចំណេញរបស់គ្រឹះស្ថានក្រោយធ្វើសវនកម្ម
ឆ្នាំ២០២០ និង

២. រៀបចំយុទ្ធសាស្ត្រចាកចេញ (Exit Strategy) សមស្របបន្ទាប់ពីការអនុគ្រោះនានាពី
ធនាគារជាតិ នៃកម្ពុជា ត្រូវបានបញ្ចប់។

ជាមួយនឹងលទ្ធផលសម្រេចបានរបស់ ធនាគារ ភ្នំពេញពាណិជ្ជ ម.ក គណៈគ្រប់គ្រងបានវាយតម្លៃ និង
យល់ឃើញថាស្ថានភាពបច្ចុប្បន្នមិនមានផលប៉ះពាល់ណាមួយគួរឲ្យកត់សំគាល់ ចំពោះលទ្ធផល
ហិរញ្ញវត្ថុក្នុងត្រីមាសទី១ នេះរបស់ធនាគារទេ។

ហត្ថលេខាអភិបាលរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១

បានអាន និងឯកភាព



លោក YIM, Yong Taick

ប្រធានក្រុមប្រឹក្សាភិបាល

